



# អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរស

គោលនយោបាយគាំពារកុមារ

រួមមាន

ក្រមច្បាប់ទូទៅ

គោលនយោបាយចំពោះអ្នកទស្សនកិច្ច

គោលការណ៍ណែនាំសម្រាប់អ្នកសារព័ត៌មាន

គោលនយោបាយក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម

កំណែទម្រង់លើកទី ៦

ខែ កក្កដា ឆ្នាំ ២០១៧

# មាតិកា

១. សេចក្តីផ្តើម .....	១
៣. សេចក្តីប្តេជ្ញាចិត្តរបស់អង្គការ .....	២
២. ការយល់ដឹងពីសញ្ញានៃការរំលោភបំពានលើកុមារ .....	៤
៤. ច្បាប់ទូន្មានក្នុងការអនុវត្ត និងអាកប្បកិរិយា.....	៦
៥. លក្ខខណ្ឌក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្ត និងបុគ្គលិកដោយប្រុងប្រយ័ត្ន .....	៩
៦. ការរាយការណ៍ដើម្បីសុវត្ថិភាពរបស់កុមារ .....	១១
៧. ដំណើរការអង្កេតការរំលោភបំពាន ឬករណីសង្ស័យនៅក្នុងអង្គភាព .....	១២
ឧបសម្ព័ន្ធទី ១៖ ច្បាប់ទូន្មានចំពោះបុគ្គលិកអ្នកស្ម័គ្រចិត្ត និងអ្នកដែលពាក់ព័ន្ធ .....	១៤
ឧបសម្ព័ន្ធទី ២៖ ក្រមច្បាប់ទូន្មានសម្រាប់ក្រុមកុមារផ្ទះខ្នងតូច .....	១៦
ឧបសម្ព័ន្ធទី ៣៖ ក្រមច្បាប់ទូន្មានក្នុងការថតរូប និងវីដេអូ.....	១៧
ឧបសម្ព័ន្ធទី ៤៖ គោលនយោបាយក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម.....	១៨
ឧបសម្ព័ន្ធទី ៥៖ គោលនយោបាយចំពោះអ្នកទស្សនកិច្ច.....	២១
ឧបសម្ព័ន្ធទី ៦៖ សេចក្តីណែនាំសម្រាប់អ្នកសារព័ត៌មាន .....	២២
ឧបសម្ព័ន្ធទី ៧៖ គោលនយោបាយការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា .....	២៤



## ១. សេចក្តីផ្តើម

អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរសមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពកុមារ។ អង្គការយើងមានកាតព្វកិច្ចការពារកុមារក្រោមអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ និយមន័យកុមារ គឺសំដៅលើកុមារ និងមនុស្សវ័យក្មេងដែលមានអាយុក្រោម ១៨ឆ្នាំ ។

**ការការពារកុមារដែលកំណត់ដោយអនុសញ្ញាស្តីពីសិទ្ធិកុមារនៃអង្គការសហប្រជាជាតិមាន៖**

- កុមារគួរទទួលបានការការពារពី ការប្រើអំពើហិង្សា ការជួញដូរ និងការប្រមាថមើលងាយនិងត្រូវការការពារដោយច្បាប់។ **មានចែងក្នុងមាត្រាទី ១៩**
- ទទួលស្គាល់ថាកុមារដែលមានពិការភាពខាងប្រាជ្ញា ស្មារតី ឬរាងកាយគួររីករាយនឹងជីវិតសមរម្យ និងពេញលេញ ក្នុងលក្ខខណ្ឌដោយធានានូវសេចក្តីថ្លៃថ្នូរ គាំទ្រនូវការទុកចិត្តលើខ្លួនឯង និងសម្របសម្រួលការចូលរួមរបស់កុមារអោយបានសកម្មនៅក្នុងសហគមន៍។ **មានចែងក្នុងមាត្រាទី ២៣**
- កុមារត្រូវបានការពារ មិនអោយធ្វើការងារណាដែលមានគ្រោះថ្នាក់ ឬបង្កអោយឈឺ ឬឈប់រៀន។ **មានចែងក្នុងមាត្រាទី ៣២**
- កុមារមានសិទ្ធិទទួលបានការការពារពីការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ ឬជួញដូរកុមារ។ **មានចែងក្នុងមាត្រាទី៣៣**
- គ្មាននរណាម្នាក់អាចប្រព្រឹត្តអំពើខុសឆ្គងលើរាងកាយរបស់កុមារដោយមិនមានការពេញចិត្តពីកុមារឡើយ ហើយកុមារត្រូវបានការពារដោយមនុស្សពេញវ័យផងដែរ។ **មានចែងក្នុងមាត្រាទី ៣៤**
- មិនមានកុមារណាម្នាក់ត្រូវបានទទួលទណ្ឌកម្មដោយការបៀតបៀន ឬធ្វើអោយកុមារឈឺចាប់ឡើយ។ **មានចែងក្នុងមាត្រាទី ៣៧**



## ២. សេចក្តីប្រកាសចិត្តរបស់អង្គការ

អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរសប្តេជ្ញាចិត្តក្នុងការផ្តល់នូវសុខុមាលភាពនិងសិទ្ធិដល់កុមារនៅក្នុងប្រទេសកម្ពុជា។

- អង្គការផ្តល់ការគាំទ្រដល់កុមារនូវរាល់ស្ថានភាពលំបាកទាំងឡាយដើម្បីអោយពួកគេអាចកសាងអនាគតមួយដ៏ល្អ។ យើងខ្ញុំធ្វើការជាមួយនឹងក្រុមកុមារដែលមានអាយុក្រោម ១៨ឆ្នាំ និងគ្រួសាររបស់ពួកគេ។ អង្គការបានជំរុញអោយមានការចែកចាយព័ត៌មាន និងបណ្តាញផ្សេងៗដែលជាប់ពាក់ព័ន្ធក្នុងការចូលរួមគាំទ្រនូវគំនិតផ្តួចផ្តើម និងសហការគ្នាយ៉ាងសកម្មជាមួយភ្នាក់ងារដែលបំរើការក្នុងផ្នែកដូចគ្នា។
- អង្គការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវច្បាប់នៃសិទ្ធិកុមារ និង សុខុមាលភាព (ដូចជា អំពើហឹង្សាក្នុងគ្រួសារពិការភាព)។ ទាំងអស់នេះរួមបញ្ចូលទាំងអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ ១៩៩២ អនុសញ្ញាស្តីពីអាយុអប្បបរមាកុមារដែលធ្វើការ លេខ ១៣៨ ក្នុងឆ្នាំ ១៩៩៩ សេចក្តីប្រកាសស្តីពីជំនួបកំពូលពិភពលោកស្តីពីកុមារនៅក្នុងទីក្រុងស្តុកហូមឆ្នាំ ១៩៩៦ និងមហាសន្និបាតពិភពលោកបន្ទាប់នៅប្រទេសជប៉ុនឆ្នាំ ២០០១ ដែលនាំអោយមានផែនការ ៥ឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារបស់ប្រទេសកម្ពុជា ប្រឆាំងនឹងការជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទកុមារពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៤ និងបទដ្ឋានជាតិអប្បបរមាស្តីពីការថែទាំជំនួសសម្រាប់កុមារ។
- អង្គការប្តេជ្ញាចិត្តលើកទឹកចិត្តបុគ្គលិករបស់ខ្លួនទាំងអស់ក្នុងការប្រព្រឹត្តចំពោះកុមារដោយការគោរព និងសេចក្តីថ្លៃថ្នូរ។ អ្នកមើលថែរក្សាកុមារត្រូវធ្វើជាគំរូល្អ ចំណាយពេលនៅជាមួយកុមារនីមួយៗយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះពួកគេ ស្តាប់យោបល់ពួកគេ លើកទឹកចិត្តពួកគេនៅពេលពួកគេប្រព្រឹត្តបានល្អ និងផ្តល់ការពន្យល់ណែនាំល្អៗដល់ពួកគេ។ អ្នកថែរក្សាកុមារគួររក្សានូវពាក្យសន្យារបស់ខ្លួន និងគួរដាក់ពិន័យតាមពាក្យសម្តីសមរម្យប៉ុណ្ណោះ។

**អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរសហាមឃាត់គ្រប់ទម្រង់នៃការរំលោភបំពានលើកុមារដូចខាងក្រោម៖**

- កុមារគ្រប់រូបមានសិទ្ធិទទួលបានការការពារស្មើគ្នាពីការរំលោភបំពាន ដោយមិនប្រកាន់ពូជសាសន៍ ជីវប្រវត្តិ អាយុ ភេទ ពណ៌សម្បុរ ពិការភាព សាសនា ឬជំនឿឡើយ។
- ការរំលោភបំពានលើកុមារ គឺមិនអាចទទួលបានឡើយ។ ការដឹងថា កុមារទទួលរងការរំលោភបំពាន ហើយមិនបានចាត់វិធានការសមស្របក៏មិនអាចទទួលយកបានដែរ។

**GHCC កំណត់នូវប្រភេទនៃការរំលោភបំពានលើកុមារដូចខាងក្រោម៖**

- **ការរំលោភបំពានផ្នែករាងកាយ៖** ការដាក់ទណ្ឌកម្ម និងរំលោភបំពានលើរាងកាយកុមារដូចជា៖ ការវាយដំ(រួមមាន ការប្រើដំបង ឬវត្ថុដទៃទៀត) ការបំពុល ការអង្រួន ការប្រាន និងសកម្មភាពដទៃទៀតដែលមានចេតនារបង្ករបួសដល់សុខុមាលភាពផ្នែករាងកាយរបស់កុមារ។
- **ការរំលោភបំពានផ្នែកផ្លូវចិត្ត ឬផ្លូវអារម្មណ៍៖** សកម្មភាពណាមួយ (កាយវិការ ពាក្យសម្តី និងអាកប្បកិរិយា)ដែលមានចេតនាធ្វើអោយមានផលប៉ះពាល់ចំពោះសុខុមាលភាពផ្លូវចិត្ត ឬផ្លូវអារម្មណ៍របស់កុមារឧទាហរណ៍៖ ការធ្វើអោយកុមារភ័យខ្លាច ថប់បារម្ភ មួរម៉ៅ ឬអស់ទឹកចិត្ត។

- **ការព្រងើយកន្តើយ:** រាល់ការខកខានជាប្រចាំ ឬសកម្មភាពដែលមានបំណងធ្វើអោយកុមារស្ថិតក្នុងហានិភ័យ ឬបង្កអោយមានការឈឺចាប់ជាក់ស្តែងប៉ះពាល់ដល់សិទ្ធិសំខាន់ៗទាំងបួនរបស់កុមារដោយចេតនា(សិទ្ធិរស់រាន មានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិចូលរួម និងសិទ្ធិបញ្ចេញមតិយោបល់)។
- **ការរំលោភបំពានផ្លូវភេទ:** សកម្មភាពដែលមានបំណងផ្លូវភេទចំពោះកុមារ ដូចជាការប៉ះពាល់ដោយមិនសមរម្យ មានសកម្មភាពប៉ះដោយផ្ទាល់ ឬមិនផ្ទាល់លើប្រដាប់ភេទរបស់កុមារការលួចមើលគេស្រាត ឬរួមភេទ ឬការបង្ហាញអោយគេមើល ការបបួល ឬបង្ខំអោយកុមារធ្វើនូវសកម្មភាពផ្លូវភេទ ការនិយាយដោយសម្តែង ចេញនូវឥរិយាបថផ្លូវភេទទៅកាន់កុមារដែលមានមិនសមរម្យ ទំនាក់ទំនងជាមួយកុមារក្នុងឥរិយាបថផ្លូវភេទ តាមរយៈការសរសេរ និងាយទូរស័ព្ទ ការផ្ញើសារ ឬតាមប្រព័ន្ធអ៊ីនធឺណែត ការប្រើប្រាស់កុមារជាអាជីវកម្មក្នុង ការអនុវត្តផ្លូវភេទដែលខុសនឹងច្បាប់ (ឧទា: ពេស្យាចារ) ដាក់បង្ហាញកុមារទៅក្នុងរូបភាពអាសអាភាស រួមទាំងចូលមើលរូបភាពអាសអាភាសនោះ ឬធ្វើអោយកុមារជាប់ពាក់ព័ន្ធនឹងរូបភាពនោះ។
- **ការរំលោភបំពានផ្នែកស្មារតី:** សកម្មភាពណាមួយដែលធ្វើឡើងដោយអ្នកដឹកនាំផ្នែកស្មារតី ឬអ្នកដែលមានអំណាច ឬសិទ្ធិអំណាចរបស់ពួកគេក្នុងផ្លូវខុសដោយមានចេតនា ត្រួតត្រា បង្ខំ ប្រើប្រាស់ ឬគ្រប់គ្រងកុមារណាម្នាក់។ការរំលោភបំពានផ្នែកស្មារតី នឹងបណ្តាលអោយមានការប៉ះពាល់ស្មារតីកុមារ។



### ៣. ការយល់ដឹងពីសញ្ញានៃការរំលោភបំពានលើកុមារ

ជាការលំបាកណាស់នៅក្នុងការសិក្សាស្វែងយល់ពីសញ្ញានៃការរំលោភបំពាន ហើយមិនមានបញ្ជីត្រួតពិនិត្យណាមួយអាចជួយក្នុងករណីនេះផងដែរ។ មុខសញ្ញាមួយចំនួនដែលបានបង្ហាញក្នុងតារាងខាងក្រោមអាចជួយកំណត់សំគាល់នៅពេលដែលមានករណីនៃការរំលោភបំពានកើតឡើង។ គួរយល់ដឹងថាកុមារជាច្រើននឹងខ្វះអនាម័យខ្លួនប្រាណអត់ឃ្លានឬអស់កំលាំងដោយហេតុតែលក្ខខណ្ឌជីវភាព។ បំលាស់ប្តូរលើសុខុមាលភាពទូទៅរបស់កុមារជារឿយៗជាសញ្ញាដែលល្អប្រសើរ។

<p><b>សញ្ញានៃការរំលោភបំពានផ្នែករាងកាយដែលអាចកើតមាន៖</b></p> <ul style="list-style-type: none"> <li>• ស្នាមជាំ របួស គ្រុចចង្កេះ ទេច ឬខាំស្នាមរបួសផ្សេងៗ</li> <li>• ការផ្តល់មូលហេតុដោយមិនសមហេតុផលឬមិនច្បាស់លាស់ចំពោះរបួសស្នាម</li> <li>• ស្នាមរបួសជាច្រើនក្នុងដំណាក់កាលនៃកាព្យាបាល ខុសៗគ្នា</li> <li>• ការបដិសេធពាក់ព័ន្ធនឹងការធ្វើអោយមានរបួសស្នាម</li> <li>• ការដកខ្លួនចេញពីទំនាក់ទំនងខាងរាងកាយ</li> <li>• សេចក្តីភ័យខ្លាចក្នុងការរើលក្រលប់ទៅផ្ទះវិញ ឬក៏ទាក់ទងទៅអាណាព្យាបាល</li> <li>• បង្ហាញពីភាពប្រុងប្រយ័ត្នឬការមិនជឿទុកចិត្តមនុស្សរ័យជំទង់</li> <li>• មានជម្ងឺចង់នៅឆ្ងាយពីអ្នកដទៃ</li> <li>• ភាពទោរទន់ដែលបំផ្លាញខ្លួនឯង</li> <li>• កើតមានជំលោះជាមួយអ្នកដទៃ</li> <li>• ប្រឆាំង និងត្អូញត្អែរ</li> <li>• ដេកនៅម ឬមានស្នាមប្រឡាក់</li> </ul>	<p><b>សញ្ញានៃការព្រងើយកន្តើយដែលអាចកើតមាន៖</b></p> <ul style="list-style-type: none"> <li>• អាហាររូបត្ថម្ភមិនគ្រប់គ្រាន់</li> <li>• ការលាក់មួបទុក</li> <li>• ការលួចមួប</li> <li>• ភាពអត់ឃ្លានជាញឹកញាប់</li> <li>• កង្វះអនាម័យខ្លួនប្រាណ</li> <li>• ភាពធុញទ្រាន់ឥតឈប់ឈរ</li> <li>• ការយឺតយ៉ាវជាញឹកញាប់ឬអវត្តមាននៅឯសាលា</li> <li>• មានការនិយាយពីកុមារថាគ្មាននរណាម្នាក់នៅផ្ទះយកចិត្តទុកជាមួយគាត់ទេ</li> <li>• មានបញ្ហាសុខភាពដោយមិនបានព្យាបាល</li> <li>• ការអោយតំលៃទាបលើខ្លួនឯង</li> <li>• ទំនាក់ទំនងសង្គមខ្សោយ</li> <li>• ការលួចដោយអត់មិនបាន</li> <li>• ការជួញដូរថ្នាំញៀន ឬគ្រឿងស្រវឹង</li> </ul>
---	---

**សញ្ញានៃការរំលោភបំពានផ្នែកផ្លូវចិត្ត/អារម្មណ៍ដែលអាចកើតមាន៖**

- ការអភិវឌ្ឍយឺតយ៉ាវនៃផ្លូវកាយ បញ្ញានិងអារម្មណ៍
- ភាពបារម្ភខ្លាំង
- បង្ហាញពីការនិយាយយឺតយ៉ាវ ឬភ្លាមៗការនិយាយមិនតាមលំដាប់លំដោយ
- ភ័យខ្លាចចំពោះហេតុការណ៍ថ្មី
- ការអោយតំលៃលើខ្លួនឯងទាប
- ការឆ្លើយតបនៃអារម្មណ៍មិនសមរម្យ ទៅនឹងស្ថានភាពដ៏ឈឺចាប់
- អាកម្មភាព ឬការមានកំហឹង
- ការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
- ភ័យខ្លាចក្នុងការទៅផ្ទះ
- ចង់នៅអោយឆ្ងាយពីអ្នកដទៃ
- ចាប់ចិត្តនឹងការលួច
- ដេកនោម ឬមានស្នាមប្រឡាក់

**សញ្ញានៃការរំលោភបំពានផ្លូវភេទដែលអាចកើតមាន៖**

- មានកុមាររាយការណ៍ពីការរំលោភបំពានផ្លូវភេទ ដោយផ្ទាល់ ឬប្រយោល(ឧទា៖ ខ្ញុំស្គាល់ក្មេងស្រីម្នាក់.....)
- មានឥរិយាបថផ្លូវភេទមិនសមរម្យនៃអាយុ
- អាយុមិនសមរម្យក្នុងការដឹង ឬយល់យ៉ាងច្បាស់លាស់នៃឥរិយាបថផ្លូវភេទ
- មាន៖ និងលេងបែបផ្លូវភេទជាមួយដៃគូដោយមិនសមស្របដូចជា លេងឧបករណ៍ វត្ថុផ្សេងៗសត្វ ឬក៏ខ្លួនពួកគេផ្ទាល់
- សញ្ញាណនៃរូបរាងកាយ ដូចជាមិនស្រួល រមាស់ឈឺ (ឬក៏ក្អកក្អិននៃអ្វីទាំងអស់នេះ) ក្នុងបរិវេណនៃអង្គជាតិ
- សញ្ញាណនៃអាកប្បកិរិយា (ដែលត្រូវបានបកស្រាយដោយយោងទៅតាមកម្រិតមុខងារនិងដំណាក់កាលនៃការអភិវឌ្ឍរបស់កុមារម្នាក់ៗ) ឧទា៖ គ្មានឆន្ទៈក្នុងការចូលរួមសកម្មភាពផ្នែករាងកាយ ឬសកម្មភាពសប្បាយៗ ជាពិសេសប្រសិនបើផ្នែកលើភាពមិនស្រួលណាមួយ ភាពខ្មាស់អៀនខ្លាំងនៃរាងកាយ ភ័យខ្លាចនៅពេលមានការប៉ះពាល់ភាពផ្លាស់ប្តូរនៃចំណង់ ការរំខានដំណេកបញ្ចេញសកម្មភាព ការអវត្តមានដោយគ្មាន មូលហេតុ បញ្ហាជាមួយគ្រឿងស្រវឹង ឬថ្នាំញៀន ធ្វើអោយខ្លួនមានរបួស ប៉ុនប៉ងសម្លាប់ខ្លួន។
- ការមានលុយ ឬអំណោយច្រើនដោយគ្មានមូលហេតុ
- ដេកនោម ឬមានស្នាមប្រឡាក់



## ៤. ក្រមនៃការអនុវត្ត និងអភិបាលកិច្ច

- បុគ្គលិក អ្នកស្ម័គ្រចិត្ត អ្នកទស្សនកិច្ច ម្ចាស់ជំនួយភ្ញៀវ ឬអ្នកដែលពាក់ព័ន្ធដទៃទៀតទាំងអស់របស់អង្គការមានសេចក្តីរំពឹងទុកយ៉ាងខ្លាំងក្នុងការប្រព្រឹត្តចំពោះកុមារទាំងអស់ បុគ្គលិកដទៃទៀតប្រកបដោយការគោរព និងសេចក្តីថ្លៃថ្នូរ។
- បុគ្គលិកគួរតែផ្សព្វផ្សាយអំពីវប្បធម៌នៃការបើកទូលាយអំពីកន្លែងដែលមានបញ្ហា និងការព្រួយបារម្ភអាចបង្ហាញចេញ និងពិភាក្សាគ្នា។
- បុគ្គលនីមួយៗត្រូវចុះហត្ថលេខាលើសេចក្តីបញ្ជាក់អះអាងថា ពួកគេបានអានគោលនយោបាយគាំពារកុមារ និងគោរពតាមនយោបាយនេះ និងយល់បានថាវិធានការណាមួយនឹងត្រូវបានធ្វើឡើងក្នុងករណីដែលមានអាកប្បកិរិយាមិនសមរម្យ ឬការប្រព្រឹត្តខុសនឹងគោលនយោបាយ។
- មានបុគ្គលដែលត្រូវបានចាត់តាំងមួយរូបដែលទទួលខុសត្រូវដោះស្រាយចំពោះបញ្ហាការពារកុមារនៅក្នុងអង្គការទាំងមូល។ មន្ត្រីគាំពារកុមារគួរតែត្រូវអោយកុមារ បុគ្គលិក និងអ្នកដែលពាក់ព័ន្ធស្គាល់។
- គេត្រូវធ្វើការណែនាំអំពីព័ត៌មានស្តីអំពីគោលនយោបាយការពារកុមារមុនពេលនិងនៅពេលទទួលបុគ្គលិកណាម្នាក់អោយចូលបំពេញការងារនៅក្នុងមណ្ឌល។
- ចំពោះបុគ្គលិកថ្មីនឹងទទួលបានការបណ្តុះបណ្តាលស្តីអំពីការការពារកុមារមុនពេលចូលបំពេញការងារនៅក្នុងមុខដំណែងដែលមានសេចក្តីទុកចិត្ត បុគ្គលិកនឹងទទួលបានការបណ្តុះបណ្តាលបំប៉នជារៀងរាល់ឆ្នាំផ្តល់ក្រមច្បាប់ទូន្មានដោយមន្ត្រីគាំពារកុមារ ឬក៏ពីបុគ្គលិកដែលមានគុណសម្បត្តិសាកសម។
- ការការពារកុមារនឹងក្លាយជាចំណុចមួយនៃការពិភាក្សាវាយតម្លៃបុគ្គលិកថ្មីនៅគ្រប់ច្បាប់នៃរយៈពេលសាកល្បងការងាររបស់ពួកគេ។
- ការការពារកុមារនឹងក្លាយជាចំណុចនៃការពិភាក្សាក្នុងការវាយតម្លៃបុគ្គលិកប្រចាំឆ្នាំ
- ប្រសិនបើមានការរំលោភបំពានលើនីតិវិធីនេះ បុគ្គលដែលពាក់ព័ន្ធនឹងត្រូវទទួលបានការវិន័យនិងអាចបាត់បង់ការងាររបស់ខ្លួន។
- បុគ្គលិកគួរយល់ដឹងអំពីសញ្ញានៃការរំលោភបំពានលើកុមារ (ការលេចឡើងផ្នែករាងកាយ អាកប្បកិរិយា ឥរិយាបថ ការកាន់កាប់សម្ភារៈ និងការប្រាស្រ័យទាក់ទងរបស់កុមារ) និងរាយការណ៍រាល់ករណីសង្ស័យទៅកាន់CPO។
- បុគ្គលិក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតអាចត្រឹមតែដាក់ពិន័យដោយពាក្យសម្តីសមរម្យតែប៉ុណ្ណោះ និងមិនត្រូវប្រើប្រាស់វិធីសាស្ត្រដែលប៉ះពាលដល់រាងកាយកុមារឡើយ។
- បុគ្គលិក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតមិនត្រូវបានអនុញ្ញាតអោយប្រើភាសា ធ្វើការស្នើសុំ ឬផ្តល់ដំបូន្មានប្រភេទណាមួយដែលមានការប្រមាថមើលងាយ មិនសមរម្យ ឬមានលក្ខណៈរំលោភបំពានឡើយ។
- ដើម្បីកំណត់ព្រំដែនផ្នែករាងកាយដ៏សមស្រប៖ បុគ្គលិក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតមិនត្រូវប៉ះពាល់កុមារដោយប្រើវិធីសាស្ត្រណាមួយដែលប្រឆាំងនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារនោះឡើយ។



ចំពោះគោលការណ៍ណែនាំទូទៅនោះគឺមិនត្រូវប៉ះពាល់ផ្នែកណាមួយដែលជាធម្មតាត្រូវបានគ្របដណ្តប់ដោយខោឌីនិងអាវយីត\* ។នេះរួមបញ្ចូលទាំងការអោប ការថើប ការម៉ាស្សា ឬចាក់ក្រឡេកតាមរបៀបមួយដែលមិនសមស្រប។

\*មានករណីលើកលែងចំពោះកម្មវិធីអប់រំសម្រាប់កុមារពិការ

និងក្រុមកុមារផ្ទះខ្នងតូចរបស់ផ្ទះព្រះគុណហៅស៍។ ដោយសារកុមារមានតម្រូវការពិសេសជាច្រើន ដូច្នេះបុគ្គលិកត្រូវជួយដល់កុមារទាំងនេះក្នុងការថែរក្សាអនាម័យជាមូលដ្ឋានរបស់ពួកគេ (ការងូតទឹក ការប្រើប្រាស់។ល។)។ អ្នកមើលថែរក្សាក្មេងនឹងត្រូវធ្វើបែបនេះដោយមានសេចក្តីគោរពចំពោះពិការភាព ភាពឯកជន និងសេចក្តីថ្លៃថ្នូររបស់កុមារ។

- បុគ្គលិក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតមិនត្រូវធ្វើអ្វីសម្រាប់កុមារដែលមានលក្ខណៈផ្ទាល់ខ្លួនដែលកុមារអាចធ្វើបានដោយខ្លួនឯងនោះទេ។
- បុគ្គលិក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតមិនត្រូវបង្កើតទំនាក់ទំនងផ្លូវភេទជាមួយកុមារនោះឡើយ។
- បុគ្គលិក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតមិនត្រូវកាន់ អោប ផ្តល់ការថ្នាក់ថ្នម ឬថើបកុមារដោយមិនចាំបាច់ និងមិនសមរម្យ ឬប៉ះពួកគាត់ក្នុងពេលដែលគាត់មិនដឹងបែបវប្បធម៌ណាមួយ
- បុគ្គលិក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតមិនត្រូវបានអនុញ្ញាតអោយនៅតែឯងជាមួយកុមារនៅក្នុងតំបន់គម្រោង ឬក្រៅតំបន់គម្រោងឡើយ។ប្រសិនបើបុគ្គលណាម្នាក់នៅតែឯងជាមួយកុមារគាត់គួរបានមើលឃើញបាន ដោយអ្នកដទៃជានិច្ច។ ប្រសិនបើវាពាក់ព័ន្ធនឹងការជួបជាលក្ខណៈឯកជន ពួកគេត្រូវជួបគ្នានៅទីសាធារណៈ ឬនៅក្នុងការិយាល័យដោយបើកបង្អួច និងជូនដំណឹងដល់អ្នកសម្របសម្រួលគម្រោង ឬសមាជិកដទៃទៀតនៃគណៈគ្រប់គ្រងនៅពេល និងនៅកន្លែងដែលការជួបគ្នានោះប្រព្រឹត្តទៅ។
- បុគ្គលិក អ្នកស្ម័គ្រចិត្ត អ្នកមកធ្វើទស្សនកិច្ច និងភ្ញៀវដទៃទៀតមិនត្រូវបានអនុញ្ញាតអោយនាំយកកុមារដែលមិនមែនជាកូនរបស់ពួកគេទៅកាន់កន្លែងស្នាក់នៅរបស់ខ្លួនឡើយ។
- ចំពោះកុមារដែលស្នាក់នៅក្នុងមណ្ឌល បុគ្គលិកមិនត្រូវបានអនុញ្ញាតអោយនាំយកកុមារចេញពីមណ្ឌលដោយគ្មានការអនុញ្ញាតពីអ្នកគ្រប់គ្រងផ្ទាល់នីមួយៗឡើយ។
- ចំពោះកុមារដែលស្នាក់នៅក្នុងមណ្ឌល សាច់ញាតិមិនត្រូវបានអនុញ្ញាតអោយមកសួរសុខទុក្ខកូនរបស់ពួកគេនៅមណ្ឌល ប៉ុន្តែមិនអនុញ្ញាតអោយស្នាក់នៅពេលយប់ ឬនាំកុមារចេញក្រៅមណ្ឌលឡើយ។
- មនុស្សពេញវ័យទទួលខុសត្រូវជានិច្ចចំពោះអាកប្បកិរិយារបស់ខ្លួន និងមិនអាចស្តីបន្ទោសកុមារបានឡើយ ទោះបីកុមារធ្វើអោយពួកគេខឹង ឬធ្វើសកម្មភាពទាក់ទាញណាមួយក៏ដោយ។
- បុគ្គលិក និងបុគ្គលដទៃទៀតមិនត្រូវធ្វើសកម្មភាពដែលធ្វើអោយអាម៉ាស់ ប្រមាថ និងមាក់ងាយកុមារ ឬប្រើប្រាស់នូវទម្រង់ផ្សេងៗទៀតនៃការរំលោភបំពានផ្នែកអារម្មណ៍ឡើយ។
- បុគ្គលិកមិនគួរបង្កើតភាពពឹងផ្អែក និងការរើសអើងចំពោះកុមារតាមរយៈការប្រព្រឹត្តលម្អៀងដូចជា ការផ្តល់អំណោយ ឬប្រាក់កាស់ឡើយ។
- បុគ្គលិកគួរតែរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងជាមួយកុមារដើម្បីកំណត់អាកប្បកិរិយាដែលអាចទទួលយកបាន និងមិនអាចយកបានជាមួយមនុស្សពេញវ័យ។
- សហគមន៍ និងកុមារ ដែលមណ្ឌលធ្វើការងារជាមួយត្រូវជ្រាបអំពីគោលនយោបាយការពារកុមារហើយនឹងត្រូវបានធានាថាការគាំទ្រនឹងមិនត្រូវបានកាត់ផ្តាច់ឡើយ ប្រសិនបើពួកគេរាយការណ៍អំពីអាកប្បកិរិយាដែលគួរអោយសង្ស័យ។

- ឯកសារស្តីពីការគ្រប់គ្រងករណី និងកំណត់ត្រារបស់កុមារគឺជាព័ត៌មានសម្ងាត់បំផុត (សូមមើលគោលនយោបាយបុគ្គលិក) និងត្រូវបានរក្សានៅកន្លែងដែលមានសុវត្ថិភាព។ ការចូលមើលឯកសារទាំងនេះអាចធ្វើទៅបានលុះត្រាតែមានការអនុញ្ញាតពី ED និងអ្នកសម្របសម្រួលនីមួយៗប៉ុណ្ណោះ។
- ករណីសិក្សាត្រូវបានផ្តល់អោយតែនៅក្រោយពេលមានការអនុញ្ញាតពីអ្នកសម្របសម្រួលនីមួយៗប៉ុណ្ណោះ។ ករណីសិក្សាត្រូវបានរក្សាទុកជាអនាមិកជានិច្ច។
- រាល់អ្នកធ្វើទស្សនកិច្ចត្រូវចុះហត្ថលេខាលើលក្ខខណ្ឌបន្ថែមសម្រាប់ការធ្វើទស្សនកិច្ចគម្រោងរបស់មណ្ឌល។ លក្ខខណ្ឌទាំងនោះមាននៅក្នុងឧបសម្ព័ន្ធទី ៥។
- រាល់អ្នកសារព័ត៌មានគួរតែចុះហត្ថលេខាបន្ថែមលើសេចក្តីណែនាំបន្ថែមរបស់មណ្ឌលសម្រាប់អ្នកសារព័ត៌មាន។ វាមាននៅក្នុងឧបសម្ព័ន្ធទី ៦។
- រាល់អ្នកស្ម័គ្រចិត្តជាអន្តរជាតិត្រូវអនុលោមតាមគោលនយោបាយបន្ថែម ដែលមាននៅក្នុងឧបសម្ព័ន្ធទី ១។
- រាល់អ្នកធ្វើទស្សនកិច្ច អ្នកសារព័ត៌មាន និងអ្នកស្ម័គ្រចិត្តទាំងអស់គួរតែយល់ដឹងអំពីការកំហិតលើការចត្តារូប និងការចតជាខ្សែភាពយន្ត ហើយនិងគោលនយោបាយក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ រកមើលបានក្នុងឧបសម្ព័ន្ធទី ៤ និង ៥។
  - មិនគួរចតរូបដោយពុំមានការអនុញ្ញាតពីបុគ្គលិក និងការយល់ព្រមរបស់កុមារឡើយ។
  - យោងទៅតាមច្បាប់ស្តីពីការផ្សព្វផ្សាយ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតត្រូវបានហាមឃាត់មិនអោយបោះពុម្ពផ្សាយ ឬប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលអាចនាំអោយសាធារណជនស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះនៅក្នុងបទល្មើស ដែលមានចែងនៅក្នុងច្បាប់នេះ។
  - មិនគួរលើកឡើងឈ្មោះពេញរបស់កុមារនៅក្នុងការបោះពុម្ពផ្សាយ ឬការផ្សព្វផ្សាយណាមួយឡើយ។
  - ការចតរូបកុមារអាគ្រាតកាយ ឬពាក់កណ្តាលអាគ្រាតត្រូវបានហាមឃាត់ដាច់ខាត។
  - សំណេរចម្លងនៃរូបថត និងវីដេអូច្បាប់ដើមគួរតែចែករំលែកជាមួយមណ្ឌល។

❖ **ការរាយការណ៍ពីការបាត់បង់ការការពារកុមារ**

នីតិវិធីនៃការរាយការណ៍ គឺរួមមាននៅក្នុងគោលនយោបាយគាំពារកុមារ ដើម្បីអោយពួកគេយល់ដឹងនូវអ្វីដែលគួរធ្វើក្នុងករណីដែលមានបញ្ហាណាមួយកើតឡើងចំពោះកុមារ។ មន្ត្រីការពារកុមារដែលត្រូវបានចាត់តាំងមានទំនួលខុសត្រូវក្នុងការដោះស្រាយរាល់បណ្តឹងរបស់ បុគ្គលិក អ្នកស្ម័គ្រចិត្ត ឬភាគីណាមួយ។ សម្រាប់ព័ត៌មានលម្អិតស្តីអំពីមន្ត្រីគាំពារកុមារនាពេលបច្ចុប្បន្នត្រូវបានបិទនៅក្នុងការិយាល័យនៃអង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរស នៅអាគារសង្គមកិច្ច និងនៅលើគ្រឹះស្ថានសេចក្តីជូនដំណឹងដល់កុមារនៅក្បែរនឹងការិយាល័យ។

❖ **ការត្រួតពិនិត្យឡើងវិញ និងការកែប្រែនៃគោលនយោបាយ**

ដើម្បីធានាអោយគោលនយោបាយគាំពារកុមារនេះនៅតែជាប់ពាក់ព័ន្ធ និងបំពេញនូវតម្រូវការគាំពារដល់កុមារមណ្ឌលនឹងធ្វើការត្រួតពិនិត្យ ពិភាក្សាកែប្រែជាមួយ មន្ត្រីការពារកុមារ អ្នកគ្រប់គ្រងជាន់ខ្ពស់ជារៀងរាល់ឆ្នាំ។ បុគ្គលិក អ្នកស្ម័គ្រចិត្ត ឪពុកម្តាយរបស់កុមារ ព្រមទាំងកុមារត្រូវបានសុំនូវមតិយោបល់ផងដែរ។



## ៥. លក្ខខណ្ឌក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្ត និងបុគ្គលិកដោយប្រុងប្រយ័ត្ន

អង្គការនឹងអភិវឌ្ឍនូវលក្ខខណ្ឌ ច្បាប់វិន័យនិងទំនួលខុសត្រូវក្នុងការជ្រើសរើសសម្រាប់មុខតំណែងនីមួយៗដូចតទៅ៖

- ត្រូវបញ្ជាក់នូវបទពិសោធន៍ និងគុណសម្បត្តិគ្រប់គ្រាន់ដែលជាតំរូវការចាំបាច់។
- ទំនួលខុសត្រូវក្នុងការរក្សាទុករាល់ឯកសារទាក់ទងនិងសកម្មភាពជ្រើសរើសនីមួយៗដែលបង្ហាញអោយឃើញនូវលក្ខណៈសមស្របបំផុតរបស់បុគ្គលិក ឬអ្នកស្ម័គ្រចិត្តដែលត្រូវជ្រើសរើស។
- ត្រូវធ្វើការប្រកាសជ្រើសរើសនូវមុខតំណែងទៅខាងក្រៅក្នុងការជម្រុញអោយបុគ្គលមានសមត្ថភាពខ្ពស់ជាក់ព័ន្ធក្បែរ។
- ក្នុងសេចក្តីប្រកាសជ្រើសរើសផងដែរ បានបញ្ចូលទាំងសេចក្តីប្តេជ្ញាចិត្តការពារកុមារ និងមានគោលនយោបាយគាំពារកុមារ។
- ត្រូវធានារាល់បុគ្គលិក/អ្នកស្ម័គ្រចិត្តដែលបានជ្រើសរើសយល់ច្បាស់អំពីកាតព្វកិច្ចការពារកុមាររបស់ពួកគេ ហើយចុះហត្ថលេខាលើគោលនយោបាយគាំពារកុមាររួមទាំងក្រុមច្បាប់ទូន្មានមុនពេលចាប់ផ្តើមបំពេញភារកិច្ច។

### ❖ ការសម្ភាសន៍បេក្ខជន

- ត្រូវរៀបចំកម្រងសំនួរដែលត្រូវសម្ភាសន៍ជាមុន រួមមានសំនួរដែលសម្តែងនូវការជំរុញលើកទឹកចិត្តរបស់បេក្ខជនក្នុងការធ្វើការជាមួយកុមារ។
- ត្រូវសួរសំនួរទាំងឡាយទាក់ទងនឹងបទពិសោធន៍ក្នុងជីវិតពិត។
- ត្រូវស្វែងរកឧទាហរណ៍បទពិសោធន៍កាលពីមុនរបស់ពួកគេ។
- ក្រុមអ្នកសម្ភាសន៍មានចំនួន ៣នាក់ដែលមានទាំងពីរភេទ។ ការបកប្រែអាចទៅរួច។
- ត្រូវណាត់ជួបជាមួយនឹងប្រធានផ្នែកសម្ភាសន៍។
- ត្រូវប្រតិបត្តិអោយបានសមរម្យធ្វើអោយដំណើរការនៃការសម្ភាសន៍ងាយយល់ដែលអនុញ្ញាតអោយមានការបកស្រាយដោយសមហេតុផលដើម្បីអាចវាយតម្លៃលើជំនាញរបស់បេក្ខជនបានសមស្រប។
- ត្រូវប្រតិបត្តិនូវកិច្ចសម្ភាសន៍លើកទីពីរ ប្រសិនបើគណៈវិនិច្ឆ័យមិនច្បាស់លាស់ បើមិនដូច្នោះត្រូវស្វែងរកព័ត៌មានបន្ថែម។

### ❖ ការណែនាំក្នុងការត្រួតពិនិត្យចំពោះអ្នកអះអាង

- មិនត្រឹមតែទទួលយកលិខិតដែលសរសេរជាលាយលក្ខណ៍អក្សរនៃការសំអាងប៉ុណ្ណោះទេ។
- ត្រូវទទួលយកអ្នកអះអាងយ៉ាងហោចអោយបាន ២នាក់ឡើងតាមរយៈការទាក់ទងតាមទូរស័ព្ទ ឬជួបដោយផ្ទាល់ហើយកត់ត្រារាល់ព័ត៌មាននៃការត្រួតពិនិត្យដើម្បីអោយគណៈវិនិច្ឆ័យធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ។
- តម្រូវអោយយកនិយោជកនាពេលបច្ចុប្បន្នជាអ្នកអះអាង។
- តម្រូវអោយបង្ហាញនូវភស្តុតាងដែលបញ្ជាក់នូវអត្តសញ្ញាណ។

- ទាមទារនូវលក្ខណៈសម្បត្តិរបស់ខ្លួនដែលធានានូវការជួលធ្វើការងារមិនក្លែងក្លាយ និងជានិយោជិកអ្នកស្ម័គ្រចិត្តដែលសមស្រប។
- ទទួលយកដោយឆ្លងកាត់ការត្រួតពិនិត្យលើសាវតារដើម្បីជួយអោយកាន់ជ្រើសរើសបានបុគ្គលដែលសមស្រប។

❖ ការគ្រប់គ្រង ការគាំទ្រ និងការត្រួតពិនិត្យទៅលើបុគ្គលិកនិងអ្នកស្ម័គ្រចិត្ត

- ត្រូវជួបប្រជុំជាមួយបុគ្គលិកនិងអ្នកស្ម័គ្រអោយបានទៀងទាត់
- ត្រូវគាំទ្រពួកគេចំពោះតួនាទីរបស់គេ
- ត្រូវផ្តល់នូវធនធានចំណេះដឹងនិងកម្មសិក្សាផ្សេងៗ
- ត្រូវប្រតិបត្តិការងារត្រួតពិនិត្យការអនុវត្តការងារជាប្រចាំ
- ត្រូវប្រព្រឹត្តិចំពោះបុគ្គលិក ឬអ្នកស្ម័គ្រចិត្តដោយការគោរព
- ត្រូវមានការសាកល្បងការងារចំពោះបុគ្គលិកនិងអ្នកស្ម័គ្រចិត្តទាំងអស់
- ត្រូវផ្តល់នឹងទទួលយកប្រតិកម្មគ្រប់ដំណើរធានាថាយើងបានជួលបុគ្គលិក ឬអ្នកស្ម័គ្រចិត្តដែលមានសមត្ថភាពគ្រប់គ្រាន់ មានភាពរីករាយនឹងការងាររបស់គេ និងមានអារម្មណ៍ថាមានការផ្តល់តំលៃដល់ខ្លួននៅក្នុងអង្គភាព។



## ៦. ការវាយតម្លៃលើដើម្បីសុវត្ថិភាពកុមារ

អ្នកដែលប្រព្រឹត្តបទរំលោភបំពានលើកុមារ គឺមិនអោយនៅមានក្នុងកន្លែង ដោយបុគ្គលិកត្រូវបាន បណ្តុះបណ្តាលដើម្បីកំណត់សំគាល់ និងវាយតម្លៃពីឥរិយាបថសង្ស័យ។

តើនរណាធ្វើការវាយតម្លៃ?	ឪពុកម្តាយ កុមារ បុគ្គលិក អ្នកស្ម័គ្រចិត្ត ឬអ្នកដែលមានសេចក្តីបារម្ភ។
តើត្រូវវាយតម្លៃអំពីអ្វី?	<p>អំពីការបារម្ភផ្សេងៗ៖ ឧទាហរណ៍:</p> <ul style="list-style-type: none"> <li>• ការបង្ហាញអោយឃើញដោយកុមារ</li> <li>• ការរំលោភបំពាន ឬការធ្វើបាប</li> <li>• អំពើចោទប្រកាន់</li> <li>• ការសង្ស័យ ឬការអង្កេតពីអាកប្បកិរិយាដែលមិនសមរម្យ</li> <li>• ការប្រព្រឹត្តខុសពីក្រមច្បាប់ទូទៅ បញ្ហាសុវត្ថិភាពនៃបរិស្ថានជុំវិញផ្សេងៗ</li> </ul>
តើខ្ញុំត្រូវវាយតម្លៃតាមរបៀបណា?	វាយតម្លៃដោយប្រាប់ផ្ទាល់មាត់ សំបុត្រ សារអេឡិចត្រូនិច ទូរស័ព្ទ ឬការណាត់ជួប។
តើខ្ញុំត្រូវវាយតម្លៃទៅកាន់នរណា?	មន្ត្រីផ្នែកការពារកុមារ ប្រធានគម្រោង/ប្រធានអង្គការ។
តើមានអ្វីកើតឡើងបន្ទាប់?	<ul style="list-style-type: none"> <li>• ដំណើរការអង្កេតផ្ទៃក្នុងដែលរួមទាំងការស៊ើបអង្កេតពាក្យបណ្តឹង</li> <li>• ការស៊ើបអង្កេតលើបុគ្គលិក អ្នកស្ម័គ្រចិត្ត ឪពុកម្តាយ និងកុមារពាក់ព័ន្ធដែលស្គាល់</li> <li>• ប៉ូលិស ឬបណ្តាញនៃការគាំទ្រការពារកុមារដែលស្គាល់ ប្រសិនបើសមស្រប។</li> </ul>
តើនឹងមានលទ្ធផលអ្វី?	<ul style="list-style-type: none"> <li>• ការទទួលខុសត្រូវ ឬដំណោះស្រាយបានធ្វើសេចក្តីសំរេចចិត្ត និងចាត់វិធានការ។</li> <li>• ប៉ូលិស នីតិវិធីត្រូវបានកែប្រែនៅពេលចាំបាច់ ដើម្បីជៀសវាងនូវហេតុការណ៍ដដែលកើតមានឡើងម្តងទៀត។</li> </ul>



# ៧. ដំណើរការអង្កេតការរំលោភ បំពាន ឬករណីសង្ស័យក្នុងអង្គការ

១. បុគ្គលដែលបានឃើញជនសង្ស័យ ឬមានភស្តុតាងបង្ហាញពីបញ្ហាទាក់ទងនឹងសក្តានុពលនៃការការពារកុមារ គួរតែរាយការណ៍ឬទាក់ទងភ្លាមទៅបុគ្គលដូចជា៖ មន្ត្រីការពារកុមារ ប្រធានគំរោង ឬប្រធានអង្គការ។ ការមិនសហការ ជាលទ្ធផលបុគ្គលនោះនឹងត្រូវពិន័យ។
២. រាយការណ៍ភ្លាមៗក្នុងរយៈពេល ២៤ម៉ោង ដើម្បីទប់ស្កាត់ និងចុះអង្កេតភ្លាមពីហេតុការណ៍ដែលបានកើតឡើង។
៣. របាយការណ៍នឹងត្រូវបានគេធ្វើឡើងក្នុងរយៈពេល ៤៨ម៉ោង។
៤. ករណីដែលទទួលបានការរាយការណ៍ មន្ត្រីការពារកុមារ និងប្រធានគំរោងនឹងចាប់ផ្តើមធ្វើការអង្កេតផ្ទៃក្នុងភ្លាម។
៥. អំពើចោទប្រកាន់នឹងត្រូវបានជូនដំណឹងថា ការចោទប្រកាន់ដោយមិនមានភស្តុតាងប្រឆាំងនឹងបុគ្គលិក ពួកគេនឹងត្រូវទទួលខុសត្រូវក្នុងការដោះស្រាយចំពោះស្ថានភាពនោះ។
៦. នៅកន្លែងដែលមានពាក្យបណ្តឹងកើតឡើងសមស្របទៅនឹងប៉ូលីស អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ។ ការសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរមានសមត្ថកិច្ចចំពោះការស៊ើបអង្កេតពីខាងក្រៅ។
៧. អ្នកដែលត្រូវចោទប្រកាន់ជាជនបរទេសកំលាំងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងបានផ្តល់ដំណឹងដោយដាក់ពាក្យបណ្តឹងទៅប្រទេសកំណើតរបស់បុគ្គលនោះដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៃជនបរទេស។
៨. គ្រប់ពេលសិទ្ធិ និងតម្រូវការផ្នែកសុខុមាលភាពរបស់កុមារជាកត្តាចំបងបំផុត។ រាល់ការស៊ើបអង្កេតនឹងប្រព្រឹត្តទៅដោយសេចក្តីគោរពនូវសិទ្ធិឯកជននិងសុវត្ថិភាពរបស់កុមារដែលធានាថាមានទំនាក់ទំនងល្អជាមួយកុមារ។
៩. នៅកន្លែងដែលកុមារមានការលំបាកក្នុងការប្រាស្រ័យទាក់ទង ឬប្រើប្រាស់ទម្រង់ភាសាកាយវិការក្នុងការប្រាស្រ័យទាក់ទង (ភាសាសញ្ញា និងរូបភាព) បុគ្គលិកដែលមានសមត្ថភាពនឹងជាអ្នកតំណាងដើម្បីជួយ។

## ❖ ការឆ្លើយតបចំពោះការស៊ើបអង្កេត

១. ចំពោះសេចក្តីសំរេចការសន្និដ្ឋាននៃការស៊ើបអង្កេត ជនដែលត្រូវបានចោទប្រកាន់កុមារ ក្រុមគ្រួសារ ឬអាណាព្យាបាលនឹងត្រូវបានជូនដំណឹងពីក្តីបារម្ភ ឬការចោទប្រកាន់ដោយគ្មានភស្តុតាង លទ្ធផលនៃការស៊ើបអង្កេត និងសកម្មភាពដែលត្រូវបាននឹងត្រូវបានដោះស្រាយ។
២. ក្នុងករណីដែលការចោទប្រកាន់ត្រូវបានចង្អុលបង្ហាញភស្តុតាងថាមិនពិត ឬជាការប្រឌិត នោះជំហានដ៏សមស្របក្នុងការចាត់វិធានការនឹងត្រូវតាមដានចំពោះបុគ្គលដែលត្រូវបានចោទប្រកាន់។ កុមារ និងអ្នករាយការណ៍នូវហេតុការណ៍។ កិច្ចខិតខំប្រឹងប្រែងនឹងផ្តល់យុត្តិធម៌ចំពោះការចោទប្រកាន់ខុស រួមទាំងផ្តល់នូវការប្រឹក្សា ឬទម្រង់ការគាំទ្រផ្សេងៗដែលសមស្រប។
៣. ប្រសិនបើការស៊ើបអង្កេតបានឃើញថាមានការរំលោភបំពានមែន ភាពដែលអាចធ្វើទៅបានគឺជួយកុមារដោយផ្តល់នូវការការពារចំពោះការទទួលរងនូវរបួសផ្នែកផ្លូវអារម្មណ៍ ផ្នែករាងកាយ ជាមួយនឹងអ្នកដែលមានបទពិសោធជ្រើន។ នេះអាចរួមមាន ការជួយព្យាបាលដោយ ថ្នាំពេទ្យ ការប្រឹក្សាផ្នែកចិត្តសាស្ត្រ ឬការជួយតាមទម្រង់ផ្សេងៗទៀត ដែលយល់ឃើញថាចាំបាច់ និងសមស្រប។
៤. ប្រសិនបើការស៊ើបអង្កេតសន្និដ្ឋានថា ការរំលោភបំពានលើកុមារបានកើតឡើងដែលមិនមែនជាទោសបទឧក្រិដ្ឋ អ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋនឹងត្រូវទទួលបានការពិន័យតាមច្បាប់នៅក្នុងអង្គការ ឬអាចឈានដល់ការបញ្ឈប់ពីការងារ។

៥. ប្រសិនបើការស៊ើបអង្កេតបានសន្និដ្ឋានថា ការរំលោភបំពានលើកុមារជាទោសបទឧក្រិដ្ឋដោយយោងលើច្បាប់ជាតិ រាល់ការរកឃើញទាំងអស់នឹងត្រូវបានរាយការណ៍ជូនមន្ត្រីប៉ូលីស ឬអង្គការមានសមត្ថកិច្ចជាតិដែលពាក់ព័ន្ធ និងការ សហការយ៉ាងពេញទំហឹងក្នុងការស៊ើបអង្កេតផ្នែកខាងក្រៅ។ ប្រសិនបើការចោទប្រកាន់ជាជនបរទេសកំលាំងអាជ្ញាធរ មានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងត្រូវគេផ្តល់ដំណឹងអោយដើម្បីចាត់ចែងទៅតាមនីតិវិធីនៃប្រទេសរបស់ខ្លួន។

៦. ក្នុងករណីដែលបុគ្គលិក ឬអ្នកស្ម័គ្រចិត្ត ឬអ្នកផ្សេងទៀតត្រូវបានបញ្ឈប់ ឬប្រព្រឹត្តខុសនឹងគោលនយោបាយគាំពារកុមារអង្គការនឹងបង្ហាញ នូវព័ត៌មានទៅដល់ប៉ូលីសដើម្បីការពារនូវផលប្រយោជន៍របស់និយោជក ឬអ្នកផ្សេងទៀតអោយបានល្អ និងមានសុវត្ថិភាពចំពោះកុមារសម្រាប់ពេលអនាគត។ ការបង្ហាញចេញនឹងត្រូវធ្វើឡើងដោយអនុញ្ញាតទៅតាមច្បាប់ ឬប្រពៃណីទំនៀមទំលាប់។

ប្រសិនបើការចេញផ្សាយត្រូវបានជាប់ពាក់ព័ន្ធក្នុងពេលដែលមានការបារម្ភ ឬការចោទប្រកាន់ ណាមួយកើតឡើងនៅក្នុងអង្គការ គឺមានតែប្រធានអង្គការម្នាក់គត់ប៉ុណ្ណោះដែលទាក់ទងនឹងការចេញផ្សាយ។



## ឧបសម្ព័ន្ធទី ១៖

# ច្បាប់ទូន្មានចំពោះបុគ្គលិកអ្នកស្ម័គ្រចិត្ត និងអ្នកដែលពាក់ព័ន្ធ

ទម្រង់នៃក្រមច្បាប់ទូន្មាននេះសមស្របតាមបទដ្ឋាននៃអាកប្បកិរិយារបស់បុគ្គលិក និងអ្នកស្ម័គ្រចិត្តរយៈពេលវែង ឬរយៈពេលខ្លីឆ្ពោះទៅរកការថែទាំកុមាររបស់អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរស ។ ក្រមច្បាប់នេះបំរើនូវការការពារដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តដើម្បីជៀសវាងកុំអោយមាននូវការចោទប្រកាន់កើតឡើង។ វាក៏បំរើនូវការការពារកុមារ និងកាត់បន្ថយនូវឱកាសនៃការរំលោភបំពាន ឬទុក្ខទោសដែលនឹងកើតមានឡើងចំពោះកុមារបុគ្គលិកនិងអ្នកស្ម័គ្រចិត្តទាំងអស់គឺតម្រូវអោយប្រតិបត្តិតាមក្រមច្បាប់ទូន្មាននេះ ។

### យើងខ្ញុំនឹងត្រូវអនុវត្តន៍ដូចតទៅ៖

- ត្រូវប្រព្រឹត្តចំពោះកុមារនិងមនុស្សវ័យជំទង់ដោយការគោរព ការយកចិត្តទុកដាក់ស្តាប់ និងអោយតម្លៃចំពោះគំនិតនិងមតិយោបល់របស់ពួកគេ
- ស្វាគមន៍ចំពោះកុមារដែលបានចុះឈ្មោះចូលរៀនក្នុងអង្គការ ហើយអោយពួកគេចូលរួមសកម្មភាពផងដែរ
- ត្រូវស្តាប់កុមារ ហើយចាត់វិធានការណ៍ដើម្បីការពារសុខុមាលភាពរបស់ពួកគេ
- ត្រូវរាយការណ៍រាល់អំពើហិង្សាណាមួយនៃបែបបទអាកប្បកិរិយាទាំងនេះ
- ត្រូវយល់ដឹងពីស្ថានភាពទាំងឡាយដែលអាចស្តែងចេញអោយឃើញនូវគ្រោះថ្នាក់ ហើយត្រូវគ្រប់គ្រងបញ្ហាប្រកបដោយប្រសិទ្ធភាព
- ត្រូវនៅកន្លែងដែលអាចមើលឃើញ និងមិនត្រូវធ្វើការតែឯងជាមួយកុមារនៅកន្លែងដែលដាច់ឆ្ងាយពីគេទេ
- ត្រូវនិយាយទៅកាន់កុមារពីការទំនាក់ទំនងរបស់ពួកគេជាមួយនិងបុគ្គលិក ឬអ្នកផ្សេងៗទៀត ហើយត្រូវជំរុញលើកទឹកចិត្តពួកគេអោយបង្ហាញនូវក្តីកង្វល់ទាំងឡាយរបស់ពួកគេ
- ត្រូវធានាការវិនិច្ឆ័យនៃរឿងរ៉ាវកើតមានរវាងបុគ្គលិកដើម្បីកុំអោយមានការប្រព្រឹត្តអាក្រក់ឬអាកប្បកិរិយារំលោភបំពានខ្លាំងក្លាកើតជារឿងឈ្លោះគ្នា។
- មានមន្ត្រីការពារកុមារដែលបានបញ្ចប់ការបណ្តុះបណ្តាលនិងបានទទួលវិញ្ញាបនប័ត្រពីស្ថាប័នបណ្តុះបណ្តាលការពារ
- កុមារដែលទទួលស្គាល់ក្នុងប្រទេសកម្ពុជា ឬអង្គការមិនមែនរដ្ឋាភិបាល។
- ត្រូវប្រាកដថាបុគ្គលិករបស់អង្គការនៅជាមួយភ្ញៀវដែលមកទស្សនកិច្ច ឬមិនមែនជាបុគ្គលិក ឬអ្នកស្ម័គ្រចិត្តក្នុងបរិវេណអង្គការ។
- ត្រូវធានាថាបុគ្គលិកក្នុងអង្គការមានវត្តមានរាល់តម្រូវការចាំបាច់ក្នុងការថែទាំកុមារ។
- ត្រូវប្រតិបត្តិតាមក្រមច្បាប់ទូន្មានចំពោះការថតខ្សែវីដេអូ និងថតរូប។ លក្ខខណ្ឌនេះបន្តអនុវត្តន៍រហូតដល់កាលកំណត់នៃកាងារ ឬត្រូវនាទីរបស់អ្នកស្ម័គ្រចិត្តត្រូវបញ្ចប់ ។



**ពួកយើងនឹងមិន៖**

- វាយដាំ ឬតាមរបបផ្សេងដូចជាប្រើកម្លាំងរំលោភលើរាងកាយកុមារ
- រំលោភសិទ្ធិនិយាយស្តី សម្តែងគំរាមកំហែង បំភិតបំភ័យ ឬប្រើសំលេងគំហកដាក់កុមារ
- ប្រព្រឹត្តិកាយវិការក្នុងលក្ខណៈដែលមិនសមរម្យ ឬដែលស្រីបខាងផ្លូវភេទ
- ស្វែងរកកុមារអោយបំពេញតម្រូវការមនុស្សពេញវ័យតាមមធ្យោបាយណាមួយ។
- ប្រើភាសា និងអាកប្បកិរិយាវើសអើង ជិះជាន់កុមារ
- វើសអើង អាយុ ភេទ ពូជសាសន៍ វប្បធម៌ និងអ្នកគ្មានទីពឹង ឬអ្នករងការរំលោភបំពានផ្លូវភេទ។
- ការកាន់ អោប ថ្នាក់ថ្នម ចាក់ក្រឡេក ឬចើបក្មេងដោយមិនចាំបាច់ ឬមិនសមស្រប ឬប៉ះពួកនៅក្នុងភាពដែលគាត់មិនដឹងបែបវប្បធម៌
- បង្កើតចំណងមិត្តភាពពិសេសណាមួយជាមួយកុមារដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួនឡើយ
- បង្កើតចំណងទាក់ទងផ្នែករាងកាយ ឬភ្លូវភេទជាមួយកុមារ
- អោយវត្តផ្សេងៗ ឬបង្ហាញភាពពេញចិត្ត
- មានការទំនាក់ទំនងជាមួយកុមារនៅក្រៅកម្មសិក្សារបស់អង្គការ លើកលែងតែពាក្យស្និទ្ធស្នាល (សួរស្តី)
- នាំកុមារទៅកន្លែងដែលយើងកំពុងធ្វើការ និងស្នាក់នៅជាមួយពេលយប់នៅផ្ទះរបស់បុគ្គលិក ឬអ្នកស្ម័គ្រចិត្ត និងនៅផ្ទះសំណាក់ លុះត្រាតែផ្ទះនោះជាកន្លែងធានាសុវត្ថិភាពកុមារ ហើយមានការបង្កាប់បញ្ជានៃបុគ្គលិក ជាន់ខ្ពស់ភេទស្រីនិងត្រូវបានត្រួតពិនិត្យដោយប្រធានគម្រោង
- នៅជាមួយកុមារតែពីរនាក់ឯងដោយបិទទ្វារបន្ទប់
- ធ្វើដំណើរជាមួយកុមារណាម្នាក់ក្នុងប្រភេទយានជំនិះផ្សេងៗដោយពុំមានការយល់ព្រមមុនពីប្រធានគម្រោង នេះត្រូវបានអនុវត្តន៍ចំពោះអ្នកបើកបរយានជំនិះរបស់អង្គការ
- នាំកុមារជិះកង់ ជិះម៉ូតូ ជិះរ៉ឺម៉ក ឬប្រភេទយានជំនិះផ្សេងៗដោយពុំមានការយល់ព្រមមុនពីប្រធានគម្រោង ឬមន្ត្រីការពារកុមារ
- ទំនាក់ទំនងជាមួយកុមារដែលបានចូលរៀនក្នុងមណ្ឌលតាមរយៈបណ្តាញសង្គម សារអេឡិចត្រូនិច ឬសំបុត្រ លើកលែងតែសំបុត្រនោះមានការអនុញ្ញាត។ ការសំណូមពរចំពោះប្រភេទនៃទំនាក់ទំនងណាមួយនឹងត្រូវ បញ្ជូនទៅអ្នកគ្រប់គ្រងរបស់មណ្ឌល។លក្ខខណ្ឌនេះបន្តអនុវត្តន៍សំរាប់រយៈពេលនៃការធ្វើការងារ ឬការធ្វើការងាររបស់អ្នកស្ម័គ្រចិត្តត្រូវបានបញ្ចប់។



## ឧបសម្ព័ន្ធទី ២៖ ក្រមច្បាប់ទូន្មានសម្រាប់ក្រុមកុមារផ្ទះខ្នងតូច

កុមារទាំងឡាយដែលរស់នៅក្នុងក្រុមកុមារផ្ទះខ្នងតូចរបស់អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរសមានសិទ្ធិក្នុងការរស់នៅ ការការពារ ការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួមយោងទៅតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់បុគ្គលដែលមានពិការភាព(UNCRPD)។ យើងខ្ញុំនឹងប្រព្រឹត្តលើកុមារដោយគិតដល់អត្ថប្រយោជន៍របស់កុមារជានិច្ច និងបំពេញការងារដោយពុំមានការរើសអើងទៅលើពួកគេឡើយ។

- ផ្តល់អោយកុមារនូវមូលដ្ឋាននៃការថែទាំដើម្បីថែរក្សាសុខភាពរបស់ពួកគាត់អោយបានល្អ
- ផ្តល់អោយកុមារនូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព
- ធានាថាកុមារមានការអភិវឌ្ឍបានល្អ និងទទួលបានឱកាសដើម្បីឈានទៅរកសក្តានុពលពេញលេញ
- លើកទឹកចិត្តកុមារអោយចូលរួមក្នុងការថែទាំខ្លួនឯង ការសម្រេចចិត្ត និងការរត់ចេញពីផ្ទះ
- ប្រព្រឹត្តចំពោះកុមារដោយសេចក្តីគោរព
- ប្រើប្រាស់វិធីសាស្ត្រប្រាស្រ័យទាក់ទងអោយសាកសមនឹងកុមារនីមួយៗ
- មានឯកសារពេញលេញដែលអាចស្នើសុំពី [social@gracehousecambodia.org](mailto:social@gracehousecambodia.org)



### ឧបសម្ព័ន្ធទី ៣៖ ក្រមច្បាប់ទូន្មានក្នុងការថតរូប និងវីដេអូ

កុមារទាំងអស់មានសិទ្ធិឯកជនមានចែងក្នុងមាត្រាទី ១៦ នៃអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ កុមារកម្ពុជាជាច្រើនចូលចិត្តនឹងការថតរូបណាស់ ប៉ុន្តែពួកយើងត្រូវគោរពសិទ្ធិឯកជនរបស់ពួកគេ។ អ្នកត្រូវបានស្វាគមន៍អោយសុំការអនុញ្ញាតថតរូបរបស់កុមារ ប៉ុន្តែអ្នកត្រូវយល់ព្រមតាមក្រមច្បាប់នេះ។

បុគ្គលិកនិងអ្នកស្ម័គ្រចិត្តទាំងអស់ត្រូវយល់ស្រប៖

- ត្រូវសុំការអនុញ្ញាតពីកុមារ ឪពុកម្តាយរបស់កុមារ ឬអាណាព្យាបាលជាមុនសិនមុននឹងថតសម្លេង ថតរូបឬរូបភាពផ្សេងៗរបស់កុមារ
- ត្រូវពន្យល់ប្រាប់ពីគោលបំណងនៃការប្រើប្រាស់រូបភាពដែលបានថតនេះ
- មិនត្រូវដាក់ឈ្មោះកុមារលើបណ្តាញសង្គមនានា លើគេហទំព័រ ឬផ្តិតរូបទេ។ នេះជាការការពារកុមារ ឈ្មោះរបស់កុមារអាចត្រូវផ្លាស់ប្តូរនិងផ្លាស់ប្តូរនេះនឹងត្រូវបានប្រាប់
- មិនត្រូវបង្ហោះរូបភាព ឬបោះពុម្ពរូបថត ឬខ្សែវីដេអូរបស់កុមារណាម្នាក់ដោយគ្មានការអនុញ្ញាតជាមុនពីអ្នកគ្រប់គ្រងរបស់មណ្ឌលទេ
- មិនត្រូវយករូបភាពដែលមើលទៅបង្ហាញនូវចំនង់ផ្លូវភេទ ឬអាប់អោននេះមិនមែនជាបញ្ជីពេញលេញមួយនៅឡើយទេ គ្រាន់តែជាការយល់ដឹងជាមូលដ្ឋានគឺបុគ្គលិក អ្នកស្ម័គ្រចិត្តនិងអ្នកដែលមកទស្សនកិច្ចគួរតែជៀសវាងនូវសកម្មភាពទាំងនេះ ឬអាកប្បកិរិយាដែលជាទង្វើអាក្រក់ ឬអាកប្បកិរិយាដែលគំរាមបំពានខ្លាំងក្លា។

ខ្ញុំបានអាន និងយល់អំពីគោលនយោបាយការពារកុមារយ៉ាងច្បាស់ រួមទាំងក្រមច្បាប់ទូន្មាន និងក្រមច្បាប់ពាក់ព័ន្ធនឹងការថតរូប ឬថតវីដេអូ។ ខ្ញុំយល់ស្របក្នុងការអនុវត្តតាមនូវច្បាប់ទូន្មាននេះគ្រប់ពេលវេលា។

ហត្ថលេខា \_\_\_\_\_ ឈ្មោះ \_\_\_\_\_

មុខងារ \_\_\_\_\_



## ឧបសម្ព័ន្ធទី ៤៖

# គោលនយោបាយក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម

### គោលបំណង:

គោលនយោបាយនេះគឺប្រើដោយបុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់នៅក្នុងមណ្ឌល

ហើយបុគ្គលសំខាន់ៗទៀតដែលកំណត់ថាត្រូវបានពាក់ព័ន្ធជាមួយអង្គការ។ គោលបំណងគឺ:

- ដើម្បីរៀបចំទម្រង់អោយបានសមរម្យ និងគួរអោយគោរពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម
- ដើម្បីធានានូវសុវត្ថិភាព និងការការពារកុមារ ហើយនិងនីតិវិធី
- ដើម្បីជួយការពារកិត្តិយសរបស់បុគ្គលម្នាក់ៗ និងកេរ្តិ៍ឈ្មោះរបស់មណ្ឌលផងដែរ
- ដើម្បីធានាថារាល់បុគ្គលដែលពាក់ព័ន្ធទាំងអស់ យល់ពីគុណវិបត្តិក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ខ្លួន។

សម្រាប់គោលបំណងនៃឯកសារនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមសំដៅលើប្រព័ន្ធអ៊ីនធឺណែតដោយផ្អែកទៅលើ

ឧបករណ៍សម្រាប់ចែកចាយ និងពិភាក្សាអំពីព័ត៌មាននៅក្នុងចំណោមអ្នកប្រើប្រាស់។ ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ

សង្គមអាចរួមបញ្ចូល ប៉ុន្តែត្រូវមានព្រំដែនកំណត់:

- គេហទំព័រវេបសាយសង្គម (ឧទា: Facebook, LinkedIn, Instagram, Snapchat)
- វីដេអូ និងគេហទំព័រចែករំលែករូបភាព (ឧទា: Youtube, Vimeo)
- Blogs រួមមាន blogs ជាក្រុម និងផ្ទាល់ខ្លួន
- វេទិកាការពិភាក្សាជាក្រុម និងថ្នាក់ដឹកនាំ
- វីដេអូ និងការប្រជុំជាបណ្តាញ
- អ៊ីម៉ែល និងការផ្ញើសារមួយខណៈពេល
- រាល់ការប្រាស្រ័យទាក់ទងលក្ខណៈជាប្រព័ន្ធអេឡិចត្រូនិច/ឌីជីថល រួមបញ្ចូលទាំងកម្មវិធីថ្មីៗដែលអាចកើតមាននៅពេលខាងមុខ។

« មាតិកា » រួមបញ្ចូលទាំង រូបថត រូបភាព សម្លេង វីដេអូ ការបរិយាយផ្ទាល់ខ្លួន និងមាតិកាដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ផ្សេងទៀតដែលបុគ្គលនោះជ្រើសរើសដើម្បីចែករំលែក ឬបង្ហាញផ្សេងទៀត។

### ទំនួលខុសត្រូវផ្ទាល់ខ្លួន:

- គ្រូបង្រៀន បុគ្គលិកថែទាំកុមារ បុគ្គលិក អ្នកស្ម័គ្រចិត្ត និងបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធគឺត្រូវមានទំនួលខុសត្រូវលើខ្លួនឯងចំពោះមាតិកាទាំងអស់ដែលខ្លួននឹងបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថាតើព័ត៌មានគឺត្រូវបានបង្ហាញតាមប្រវត្តិដែលជាវិជ្ជាជីវៈ និងផ្ទាល់ខ្លួន ឬជាក្រុមមធ្យម
- បុគ្គលទាំងអស់គ្មានសិទ្ធិ បង្ហាញនៅលើគេហទំព័ររបស់អង្គការ ឬគេហទំព័រផ្សព្វផ្សាយដែលសន្មតថាជារបស់អង្គការដោយគ្មានការអនុញ្ញាតពីក្រុមព្រឹក្សាភិបាលរបស់អង្គការឡើយ

- មិនត្រូវបង្ហោះរូបថត វីដេអូ ឬ ពិពណ៌នាអំពីជីវប្រវត្តិផ្ទាល់ខ្លួនរបស់សិស្ស និងគ្រូសារសិស្សដែលពាក់ព័ន្ធ ជាមួយអង្គការនៅលើគេហទំព័ររបស់ខ្លួនជាសាធារណៈ  
ដោយគ្មានការយល់ព្រមជាមុនពីគណៈគ្រប់គ្រងរបស់អង្គការនោះទេ។  
រាល់មតិកាទាំងអស់ត្រូវបានស្ថិតជាមួយច្បាប់ទូន្មានចំពោះការចតុប និងវីដេអូរបស់អង្គការ។
- បុគ្គលិក និងអ្នកស្ម័គ្រចិត្តមិនអាចភ្ជាប់ទៅប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងកំឡុងម៉ោងធ្វើការ លុះត្រាតែវាគឺសម្រាប់គោលបំណងផ្ទាល់នៅក្នុងតួនាទីមុខងាររបស់ពួកគេនៅខណៈពេលនោះ។  
នរណាម្នាក់ដែលឆ្លៀតប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងកំឡុងម៉ោងធ្វើការ នឹងត្រូវបានជាកម្មវត្ថុក្នុងវិធានការដាក់ពិន័យ។

**គោលការណ៍ណែនាំ:**

- សូមគិតអោយបានស៊ីជម្រៅមុននឹងបង្ហោះអ្វីមួយ៖  
គោលនយោបាយនេះគឺមិនមែនមានចេតនាកម្រិតនូវសិទ្ធិសេរីភាព នៃការនិយាយស្តីនោះទេ ប៉ុន្តែវាជាវិធានការ ការពារអ្នក និងអង្គការពីភាពអាម៉ាស់ ឬរឿងអាស្រូវដែលនឹងអាចកើតឡើង ហើយធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នក និងអង្គការផងដែរ។ ទោះជាយ៉ាងណាគោលនយោបាយ ក៏បង្កើតអោយមានការអនុវត្តន៍បានល្អក្នុងការបង្ហោះ ឬចែកចាយអ្វីមួយ។
- ភាពឯកជន និងនិរន្តរភាព៖  
សូមគិតអោយបានល្អិតល្អន់ នូវរាល់អ្វីដែលអ្នកបានបង្ហោះ ឬចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រោះវាអាចបន្សល់ទុកយូរអង្វែង និងអាចបង្ហាញចេញនោះលើគេហទំព័រដទៃទៀតបាន ឬសម្រាប់ជាប្រធានបទស្រាវជ្រាវដូចជា Google ។ បើទោះជាការបង្ហោះនោះត្រូវបានលុបចោល ឬកំណត់សំគាល់ (ឯកជន) ក៏ដោយ វាអាចនៅតែភ្ជាប់បានព្រោះមិនអាចលុបបំបាត់បានរហូតនោះទេ។  
ការបង្ហោះជាលក្ខណៈឯកជនអាចភ្ជាប់បានសម្រាប់គោលបំណងស្របច្បាប់ប្រសិនបើចាំបាច់។  
ការសហការមួយចំនួនអាចរក្សាទុកមតិការហូត ដល់ពេលសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យមើលជីវប្រវត្តិរបស់បុគ្គលិក។  
បន្ថែមពីនេះទៅទៀតការចតុបលើអេក្រងអាចត្រូវបានចេញយកពីប្រព័ន្ធផ្សព្វផ្សាយគ្រប់ពេលវេលា។
- សេចក្តីសុច្ឆរិត និងការប្រុងប្រយ័ត្ន៖  
វាជារឿងដែលអាចណែនាំបាន ប្រសិនបើអ្នកចង់បង្ហោះ ឬចែករំលែកអ្វីមួយក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលព័ត៌មាននោះអាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើអង្គការ ដូចនេះអ្នកគួរសួរខ្លួនឯងថា ប្រសិនបើអ្នកបង្ហោះ តើអ្នកផ្សេងអាចនឹងចែកចាយបន្តនៅក្នុងថ្នាក់រៀន ឬតាមកាសែតដែរឬអត់។
- មតិកាដែលប្រមាថមើលងាយ ឬមិនសមរម្យ៖  
នៅកន្លែងណាដែលសមាជិកបុគ្គលិកម្នាក់ត្រូវបានសំគាល់ជាសាធារណៈថាគាត់/នាងជាប់ពាក់ព័ន្ធជាមួយមណ្ឌល ត្រូវបានស្គាល់ថាជាប់ទាក់ទងជាមួយមណ្ឌល រាល់ការបង្ហោះណាមួយជាសាធារណៈដែលគ្មានវិជ្ជាជីវ ឬប្រមាថមើលងាយពីគណនីផ្ទាល់ខ្លួនអាចនាំអោយមានវិធានការដាក់ពិន័យប្រសិនបើកេរ្តិ៍ឈ្មោះរបស់មណ្ឌល អាចនាំទៅរកការចោទជាសំនួរ ឬបំផ្លាញនៅក្នុងមធ្យោបាយណាមួយ។
- តែងតែពិនិត្យមើលមតិកានៃវត្តអេឡិចត្រូនិចសម្រាប់សកម្មភាពនៅក្នុងថ្នាក់មុននឹងចាប់ផ្តើមនូវមេរៀន៖  
ប្រសិនបើគ្រូខ្មែរ ឬអ្នកស្ម័គ្រចិត្តរៀបគម្រោងដើម្បីប្រើប្រាស់ធនធានណាមួយ ឬព័ត៌មានពីប្រព័ន្ធអ៊ីធីណេត នៅក្នុងថ្នាក់រៀន អ្នកត្រូវបានណែនាំ អោយទាញយកឯកសារនោះ រួចដាក់បញ្ចូលទៅក្នុងកុំព្យូទ័រ

ឬយ៉ាងហោចណាស់ពិនិត្យមើលមុននឹងចាប់ផ្តើមបង្រៀនពេលខ្លះហេតុការណ៍អាចនឹងកើតឡើងដូចជា មានវីដេអូឬរូបភាពមិនសមរម្យលេចចេញលើអេក្រង់ដោយស្វ័យប្រវត្តិដែលអាចធ្វើអោយប៉ះពាល់ដល់ការយល់ ឃើញរបស់សិស្ស។

**ទំនាក់ទំនងបុគ្គលិក និងសិស្ស**

បុគ្គលិក និងអ្នកស្ម័គ្រចិត្ត គឺមិនអាចបញ្ចូល ឬទទួលបានការស្នើជាមិត្តភក្តិពីសិស្ស

ឬទាក់ទងជាមួយសិស្សតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលជាប្រវត្តិផ្ទាល់ខ្លួន។ មូលហេតុគឺ៖

- ការគាំពារកុមារ៖ ដោយយោងទៅតាមច្បាប់ទូន្មានរបស់អង្គការចំពោះបុគ្គលិក និងអ្នកស្ម័គ្រចិត្តនឹងមិន «មានទំនាក់ទំនង ឬទាក់ទងគ្នាជាមួយសិស្សដែលមានវត្តមាននៅក្នុងអង្គការ ឬស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការតាមរយៈបណ្តាញសង្គមនានា អ៊ីម៉ែល ឬសំបុត្រ លើកលែងតែមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណៈគ្រប់គ្រងនៅក្នុងអង្គការ។ លក្ខខណ្ឌនេះបន្តអនុវត្តបន្ទាប់ពីកិច្ចសន្យាជួលការស្ម័គ្រចិត្តត្រូវបានបញ្ចប់»។
- សុវត្ថិភាព និងភាពឯកជនរបស់បុគ្គលិក និងអ្នកស្ម័គ្រចិត្ត៖ ទំនាក់ទំនងរវាងបុគ្គលិក និងសិស្សត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈគ្រប់ពេលវេលា ហើយភាពមិនច្បាស់លាស់រវាងវិជ្ជាជីវៈ និងភាពផ្ទាល់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចនាំទៅរកការចោទជាសំនួរ។ ការទទួលសំណើពីសិស្ស ឬមានទំនាក់ទំនងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម បុគ្គលិក ឬអ្នកស្ម័គ្រចិត្ត គឺកំពុងតែផ្តល់អោយសិស្សភ្ជាប់ទៅនឹងព័ត៌មាន និងជីវិតផ្ទាល់ខ្លួនរបស់ខ្លួនឯង។
- ចំណង់ចំនូលចិត្តអាចត្រូវបានដឹង ដែលជំទាស់នឹងច្បាប់ទូន្មានរបស់អង្គការ។

ឈ្មោះ: \_\_\_\_\_ កាលបរិច្ឆេទ \_\_\_\_\_

មុខងារ \_\_\_\_\_



## ឧបសម្ព័ន្ធទី ៥៖ គោលនយោបាយចំពោះអ្នកទស្សនកិច្ច

អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរសសូមស្វាគមន៍រាល់ភ្ញៀវដែលមកទស្សនកិច្ចអង្គការយើង។ អង្គការយើងខ្ញុំមានមោទនភាព ព្រមទាំងរីករាយក្នុងការចែករំលែកព័ត៌មានដល់អ្នកនូវអ្វីដែលមាន និងអ្វីដែលសង្ឃឹមនឹងសំរេចបាននាពេលខាងមុខ។ ដើម្បីការពារសុវត្ថិភាពកុមារ អង្គការយើងខ្ញុំសូមអោយភ្ញៀវទាំងឡាយ គោរព និងប្រតិបត្តិតាមគោលនយោបាយចំពោះភ្ញៀវដែលមកទស្សនកិច្ចដូចខាងក្រោម៖

- អ្នកទស្សនកិច្ចត្រូវសុំការអនុញ្ញាតពីការិយាល័យ ដើម្បីអាចចូលទស្សនាបាន។
- ក្នុងការមកដល់អ្នកទស្សនកិច្ចនឹងចុះហត្ថលេខាក្នុងការិយាល័យ ហើយចែកជូននូវប័ណ្ណអនុញ្ញាតទស្សនារបស់ភ្ញៀវ។
- រាល់ភ្ញៀវទាំងឡាយត្រូវមានបុគ្គលិកម្នាក់ ឬអ្នកស្ម័គ្រចិត្តនាំដើរមើលជានិច្ច។
- រាល់ពេលចាកចេញពីអង្គការសូមចុះហត្ថលេខាចេញ ហើយប្រគល់ប័ណ្ណអនុញ្ញាតទស្សនារបស់ភ្ញៀវត្រលប់មកវិញ
- បន្ទាប់ពីការចាកចេញពីអង្គការ អ្នកទស្សនាមិនត្រូវទាក់ទង ឬឆ្លើយឆ្លងជាមួយកុមារដែលរៀននៅក្នុងអង្គការ លុះត្រាតែមានការអនុញ្ញាតពីអង្គការជាលាយលក្សអក្សរពីអ្នកគ្រប់គ្រងរបស់មណ្ឌល។

### ចំពោះការថតរូប និងវីដេអូ

អ្នកសារព័ត៌មានចូរអនុវត្តតាម គោលការណ៍ណែនាំចំពោះអ្នកសារព័ត៌មានរបស់មណ្ឌល

#### ខ្ញុំយល់ព្រម៖

- ត្រូវសុំនូវការអនុញ្ញាតពីកុមារ និងបងប្អូន ឪពុកម្តាយ ឬអាណាព្យាបាល បុគ្គលិកជាមុនសិនក្នុងការថតរូប។
- ពន្យល់ពីមូលហេតុ និងកន្លែងដែលនឹងប្រើប្រាស់រូបថត
- មិនត្រូវប្រើឈ្មោះកុមារនៅលើផ្នែកណាមួយនៃបណ្តាញសង្គម គេហទំព័រឬលិខិតបោះពុម្ពផ្សាយផ្សេងៗនេះគឺជាការគាំពារកុមារ។ ឈ្មោះប្រហែលជាអាចត្រូវប្តូរ និងត្រូវប្រាប់អោយប្តូរ។
- មិនត្រូវបិទប្រកាស ឬបោះពុម្ពរូបថត វីដេអូនៃកុមារម្នាក់ៗក្នុងលក្ខណៈមួយដែលអាចនាំអោយកុមារត្រូវបានកំណត់សំគាល់ ឬស្ថិតនៅក្នុងហានិភ័យ។ ត្រូវមានការអនុញ្ញាតពីមណ្ឌលជាមុនសិនថាត្រូវអាចបោះពុម្ពផ្សាយបានរឺទេ។
- មិនត្រូវយករូបភាពដែលមើលទៅដូចលក្ខណៈអាសអាភាស ឬធ្វើអោយអាប់អោន។
- យល់ស្របអនុវត្តតាមលក្ខខណ្ឌទាំងអស់នេះបន្ទាប់ពីការចាកចេញពីអង្គការ។សូមអរគុណ!

ខ្ញុំយល់ស្របអនុវត្តតាមគោលការណ៍នៃអ្នកទស្សនកិច្ចរបស់អង្គការមជ្ឈមណ្ឌលផ្ទះសប្បុរស។

ឈ្មោះ: \_\_\_\_\_ កាលបរិច្ឆេទ: \_\_\_\_\_



## ឧបសម្ព័ន្ធទី ៦៖ សេចក្តីណែនាំសម្រាប់អ្នកសារព័ត៌មាន

អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរសគឺជាអង្គការមួយដែលធ្វើការងារជាមួយកុមារដែលងាយរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការជួយគ្រួសាររបស់ពួកគេទទួលបានការអប់រំជំនាញ និងការឧបត្ថម្ភគ្រួសារ

និងការថែទាំសុខភាព។ កិច្ចការរបស់អង្គការយើងខ្ញុំអាចដំណើរការទៅដោយមានការគាំទ្រពីម្ចាស់ជំនួយអន្តរជាតិ។ មណ្ឌលធ្វើការងារដោយស្ថិតនៅក្រោមកិច្ចព្រមព្រៀងផ្លូវការជាមួយក្រសួងដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ មណ្ឌលធ្វើការងារជាមួយនឹងក្រុមមនុស្សដែលងាយរងគ្រោះ និងកុមារដែលបាត់បង់បុព្វសិទ្ធិ រួមមានកុមារ និងគ្រួសាររបស់ពួកគេ កុមារអសមត្ថភាព និងមនុស្សចាស់ជាដើម។

ក្រុមការងារនៃមណ្ឌលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការគាំទ្រកុមារទាំងនេះ និងគ្រួសារក្នុងការអភិវឌ្ឍអសមត្ថភាពរបស់ពួកគេ និងបង្កើនឱកាសរបស់ពួកគេដើម្បីទទួលបានសិទ្ធិ និងតម្រូវការជាមូលដ្ឋានរបស់ពួកគេ។ សម្រាប់បុគ្គលខាងក្រៅ ពួកគេអាចនឹងពិបាកយល់អំពីបរិបទដ៏ស្មុគស្មាញដែលយើងកំពុងតែធ្វើការជាមួយ។ ដោយសារយើងផ្តោតលើការការពារកុមារ និងការគោរពបទដ្ឋានអប្បបរមា យើងមានការមឹងម៉ាត់ជាពិសេសចំពោះអ្នកមកធ្វើទស្សនកិច្ចដែលមកពីខាងក្រៅ។ ដើម្បីទប់ស្កាត់ អ្នកធ្វើទស្សនកិច្ច និងអ្នកសារព័ត៌មានកុំឲ្យមានផលប៉ះពាល់អវិជ្ជមានចំពោះការងាររបស់យើង យើងបានបង្កើតសេចក្តីណែនាំ និងវិធានដូចខាងក្រោម៖

### អង្គការមជ្ឈមណ្ឌលសហគមន៍ផ្ទះសប្បុរសស្នើសុំឲ្យអ្នកធ្វើទស្សនកិច្ចគោរពតាមវិធានខាងក្រោម៖

១. មណ្ឌលមានគោលនយោបាយការពារកុមារដែលអ្នកត្រូវអាន ឯកភាព និងចុះហត្ថលេខា។ អ្នកនឹងត្រូវអានរបាយការណ៍សកម្មភាពប្រចាំឆ្នាំដែលធ្វើឡើងនាពេលថ្មីៗបំផុត ដើម្បី មានការយល់ដឹងកាន់តែច្បាស់អំពីការងាររបស់យើង។
២. អ្នកតែងតែត្រូវនៅជាមួយបុគ្គលិករបស់យើងមួយរូប។
៣. មុនពេលធ្វើកិច្ចសម្ភាសន៍ជាមួយកុមារ អ្នកត្រូវធ្វើការពិភាក្សា និងទទួលបានការឯកភាពពីប្រធានអង្គការ ឬអ្នកគ្រប់គ្រង។
៤. សំណួរដែលអ្នកចង់សាកសួរកុមារ ត្រូវមានការពិភាក្សាជាមួយបុគ្គលិកទំនាក់ទំនងជាមុនសិន ដើម្បីជៀសវាងការជ្រៀតជ្រែកនៅក្នុងដំណើរការសុខុមាលភាព និងស្តារនីតិសម្បទារបស់កុមារ។
៥. ប្រធានអង្គការទទួលខុសត្រូវស្វែងរកព័ត៌មានខាងក្រោម៖
  - តើអ្នកណាជានិយោជករបស់អ្នក?
  - តើប្រធានបទនៃការរាយការណ៍របស់អ្នកគឺជាអ្វី?
  - តើវានឹងត្រូវបានចុះផ្សាយនៅកន្លែងណា?
  - តើអ្នកមានគម្រោងស្នាក់នៅរយៈពេលប៉ុណ្ណា?



- តើក្រុមរបស់អ្នកមានសមាជិកប៉ុន្មាននាក់?
  - ហេតុអ្វីបានជាអ្នកជ្រើសរើសតំណែងទឹកសម្រាប់របាយការណ៍នេះ?
  - សំណួរដទៃទៀតដែលមិនបានលើកឡើងនៅទីនេះ ប៉ុន្តែត្រូវបានចាត់ទុកថា មានការពាក់ព័ន្ធនៅក្នុងស្ថានភាពជាក់លាក់។
៦. អ្នកត្រូវគោរពសេចក្តីថ្លែងថ្កុល ភាពឯកជន និងភាពស្និទ្ធស្នាលរបស់កុមារ។ បុរសមិនអាចចូលក្នុងផ្ទះដែលស្ត្រីស្នាក់នៅបានឡើយ។ ស្ត្រីមិនអាចចូលក្នុងផ្ទះដែលបុរសស្នាក់នៅបានឡើយ។
៧. រាល់អ្នកធ្វើទស្សនកិច្ចគួរតែយល់ដឹងអំពីការដាក់កំហិតលើការចត្តារូប និងខ្សែវីដេអូក្នុងមណ្ឌល។
- មិនត្រូវចត្តារូបដោយគ្មានការអនុញ្ញាតពីបុគ្គលិក និងការយល់ព្រមរបស់កុមារ។
  - មិនអាចចត្តារូប ឬខ្សែវីដេអូដោយគ្មានវត្តមានរបស់បុគ្គលិក។ យោងតាមច្បាប់ស្តីពីការជួញដូរសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតត្រូវបានហាមឃាត់មិនឲ្យបោះពុម្ពផ្សាយ ឬផ្សព្វផ្សាយណាមួយ ដែលអាចនាំឲ្យសាធារណជនដឹងអំពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅក្នុងបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ។
  - គេមិនអាចលើកឡើងពីឈ្មោះពេញរបស់កុមារនៅក្នុងការបោះពុម្ពផ្សាយ ឬផ្សព្វផ្សាយណាមួយឡើយ។
  - ការចត្តារូបកុមារអាក្រាតកាយ ឬពាក់កណ្តាលអាក្រាតត្រូវបានហាមឃាត់ដាច់ខាត។

**ព័ត៌មានបន្ថែម៖**

- រាល់អត្ថបទ ឬសម្ភារដែលបង្កើតឡើង ដោយប្រើកម្មវិធីរបស់មណ្ឌលជាប្រធានបទ គឺត្រូវតែឆ្លុះបញ្ចាំងអំពីទស្សនវិស័យ និងបេសកកម្មរបស់អង្គការ ហើយបកប្រែផងដែរ។
- មុនពេលបោះពុម្ពផ្សាយអត្ថបទ ឬឯកសារ ។ល។ ណាមួយ យើងរំពឹងទុកថា អ្នកនឹងបង្ហាញយើងអំពីសំណៅចុងក្រោយ ហើយ មណ្ឌលមានសិទ្ធិស្នើសុំការកែប្រែ។
- អាសយដ្ឋានរបស់ មណ្ឌលនឹងត្រូវបង្ហាញយ៉ាងច្បាស់នៅក្នុងអត្ថបទ ឬឯកសារចុងក្រោយ ។ល។
  - សំណៅគំរូនឹងត្រូវផ្ញើទៅកាន់ការិយាល័យរបស់យើងនៅពេលបោះពុម្ពផ្សាយ។
  - សំណៅចម្លងរូបថត និងវីដេអូច្បាប់ដើមគួរតែចែករំលែកជាមួយមណ្ឌល។
  - កង្វះខាតការគោរពចំពោះវិធានការទាំងនោះអាចនាំឲ្យមានការអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
  - មណ្ឌលនឹងអនុវត្តវិធានការតាមផ្លូវច្បាប់(ឧទាហរណ៍រាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធ) ប្រឆាំងនឹងអ្នកសារព័ត៌មាននៅពេលកង្វល់អំពីការរំលោភបំពានលើកុមារបានកើតឡើង។



## ឧបសម្ព័ន្ធទី៧៖

### គោលនយោបាយការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុំនូវកិច្ចការទៅកាន់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទានៅក្នុងឆ្នាំ ២០០៦ដោយបង្ហាញនូវការគាំទ្រចំពោះការការពារកុមារ។

កម្ពុជាបានធ្វើការអនុម័តទៅលើអនុសញ្ញាអន្តរជាតិដទៃទៀតមួយចំនួន ដូចជាអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិ (ILO) អនុសញ្ញាលេខ ១៣៨ ស្តីអំពីអាយុអប្បបរមាសំរាប់ការអនុញ្ញាតអោយចូលបំរើការងារ និងអនុសញ្ញាលេខ ១៨២ ស្តីអំពីការហាមឃាត់ និងការបំបាត់ចោលជាបន្ទាន់នៃទម្រង់អាក្រក់បំផុតនៃពលកម្មលើកុមារពង្រាងអនុស្សរណៈអំពីការហាមឃាត់កុមារមិនអោយប្រើអាវុធ និងការហាមឃាត់ពីការជួញដូរភេទលើកុមារ និងការចេញផ្សាយរូបភាពអាក្រក់របស់កុមារ។

#### រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួមមានមាត្រាដូចតទៅ៖

- ❖ **មាត្រាទី ៣១៖** ព្រះរាជាណាចក្រកម្ពុជានឹងទទួលស្គាល់ ហើយគោរពចំពោះសិទ្ធិមនុស្សដូចដែលបានចែងក្នុងអង្គការសហប្រជាជាតិUN អង្គការសហប្រជាជាតិដើម្បីជនភៀសខ្លួន UNCHR ការព្រមព្រៀង និងអនុសញ្ញាដែលទាក់ទងចំពោះសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។
  - ❖ **មាត្រាទី ៤៦៖** ការជួញដូរមនុស្សការធ្វើអាជីវកម្មលើពេស្យា និងទង្វើអាក្រក់ណាមួយដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ត្រីទាំងអស់នេះត្រូវហាមឃាត់។
  - ❖ **មាត្រាទី ៤៨៖** រដ្ឋនឹងការពារសិទ្ធិរបស់កុមារដែលបានចែងនៅក្នុងអនុសញ្ញាស្តីអំពីកុមារ ជាពិសេសទៅលើសិទ្ធិរស់រៀនមានជីវិត សិទ្ធិទទួលបានការអប់រំ ការការពារក្នុងអំឡុងពេលមានសង្គ្រាម និងការការពារការជួញដូរឬការរួមភេទជាមួយកុមារ។
- ឆ្នាំ ១៩៩៦ ច្បាប់ស្តីអំពីការទប់ស្កាត់លើការចាប់ជំរិតការជួញដូរមនុស្សខុសច្បាប់ ត្រូវបានអនុម័ត។
- ឆ្នាំ ២០០០ គម្រោងជាតិ NPA ៥ឆ្នាំនៃសកម្មភាពប្រឆាំងនឹងការជួញដូរ និងការរួមភេទលើកុមារត្រូវបានអនុម័តដោយរដ្ឋាភិបាលរាជាណាចក្រកម្ពុជា។
- ឆ្នាំ ២០០០ គណៈកម្មការអន្តររដ្ឋមន្ត្រីសំរាប់ទប់ស្កាត់លើការជួញដូរ ឬការលក់ដូរកាសែតអាសអាភាស ត្រូវបានបង្កើតឡើង។
- ឆ្នាំ ២០០២ អង្គការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៅក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើង។
- ឆ្នាំ ២០០២ សេចក្តីព្រៀងកិច្ចព្រមព្រៀងដំបូងចំនួន ០២ ច្បាប់លើអនុសញ្ញាស្តីអំពីសិទ្ធិកុមារ ទាក់ទងនឹងកុមារ ក្នុងសង្គ្រាមដោយមានប្រដាប់ដោយអាវុធ ការលក់ដូរកុមារ ពេស្យាចាកកុមារ និងរូបភាពអាសអាភាសកុមារ ត្រូវបានអនុម័តដោយសភាជាតិ។